



កំណត់ហេតុ

**សិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព
របស់ប្រទេសបញ្ចូន (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម)**

ថ្ងៃអង្គារ ដប់មួយកើត ខែមាយ ឆ្នាំកុរ ឯកស័ក ព.ស.ពីរពាន់ប្រាំរយហុកសិបបី ត្រូវនឹងថ្ងៃទីបួន ខែកុម្ភៈ ឆ្នាំពីរពាន់
ម្ភៃ វេលាម៉ោង ប្រាំបួនព្រឹក នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិ
ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដឹកនាំដោយ **លោកជំទាវ ជូ ម៉ិណអេង** រដ្ឋលេខាធិការក្រសួង
មហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ និងមានកិច្ចសហការ គាំទ្រ សម្របសម្រួលដោយ អង្គការ IOM
ប្រចាំកម្ពុជា មានរៀបចំសិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់
ប្រទេសបញ្ចូន (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័ន
ពាក់ព័ន្ធ តំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា អង្គការដៃគូជាតិ អន្តរជាតិ ប្រតិភូប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា
និងប្រទេសវៀតណាម ក្លៀវជាតិ អន្តរជាតិមួយចំនួនទៀត សរុបចំនួន ៦១ រូប ។

គោលបំណង នៃអង្គសិក្ខាសាលា

- ឆ្លុះបញ្ចាំងលើបទពិសោធន៍ប្រទេសក្នុងតំបន់ កំណត់នូវទំនោរនៃបញ្ហា ដែលត្រូវដោះស្រាយជាបន្ទាន់ និង
ការអនុវត្តល្អៗ នៃតួអង្គរដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាល និងធានានូវសុវត្ថិភាពពលករ និងការអភិវឌ្ឍន៍ហេដ្ឋា
ចនាសម្ព័ន្ធស្រាប់ អនុវត្តដើម្បីកិច្ចការពារពលករ។
- បង្កើតការយល់ដឹង និងគាំទ្រដល់កិច្ចប្រតិបត្តិការ នៃវិធីសាស្ត្រថ្មីៗ និងគំនិតផ្តួចផ្តើមដែលផ្តោតលើការធ្វើ
ឲ្យប្រសើរឡើង នូវទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងសុទិដ្ឋិនិយមសម្រាប់ផលប្រយោជន៍ត្រីទិស គឺរដ្ឋាភិបាល
ប្រទេសបញ្ចូន រដ្ឋាភិបាលប្រទេសទទួល និងពលករ។
- ពង្រឹងចនាសម្ព័ន្ធទំនាក់ទំនង សហការថ្នាក់តំបន់ដើម្បីគាំទ្រការចែករំលែកព័ត៌មាននេះជាទ្វេភាគី និងពហុ
ភាគី និងធានាការឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ព្រមទាំងទទួលបាននូវដំណោះស្រាយបញ្ហា សម្រាប់ពលករក្នុងវដ្ត នៃ
ទេសន្តរប្រវេសន៍ ។

១.ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ **លោកជំទាវ ជូ ម៉ិណអេង** រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង
ជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ និងឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធមួយចំនួនទៀត។

២.សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ **លោកស្រី វ៉ាន់នី កែវសាយយ៉ាវង្ស (Vanny
Keosayyavong)**: Deputy Director General, Department of Skill Development and Employment,
Mistry of Labour and Social Welfares. រួមទាំងសមាជិកចំនួន ៤ រូប។

៣. សហភាពមីយ៉ាន់ម៉ា ដឹកនាំដោយ លោក ខាវ ស្វីរ (Kyaw Swar): Deputy Director, Department of Rehabilitation, Ministry of Social Welfare, Relief and Resettlement. រួមទាំងសមាជិកចំនួន ៤ រូប ។

៤. សាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោក ឡេ ហាយហ្សៀង (Le Hai Duong): Deputy Director, Employment Service Centre, Department of Labour, Invalids and Social Affairs of Nghe An Province. រួមទាំងសមាជិក ចំនួន ៤ រូប ។

ជាកិច្ចចាប់ផ្តើមអង្គការសិក្ខាសាលា **លោក ឯក សំអុល** (Senior Project Assistant IOM) បានធ្វើការសម្របសម្រួល និងបានធ្វើការណែនាំអំពីសមាសភាពគណៈអធិបតី ក៏ដូចជាគណៈប្រតិភូតំណាងប្រទេសទាំង ៣ ដែលបានអញ្ជើញចូលរួម និងស្វាគមន៍ចំពោះ គណៈអធិបតី គណៈប្រតិភូទាំង ៤ ប្រទេស និងភ្ញៀវជាតិ អន្តរជាតិ ដែលមានវត្តមានក្នុងឱកាសនេះ និងធ្វើការគោរពភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកកម្មវិធី ។

ចំណាប់អារម្មណ៍:

លោកស្រី Kristin Parco Chief of Mission of IOM Cambodia: មានចំណាប់អារម្មណ៍ក្នុងអង្គការសិក្ខាសាលាថា៖ លោកស្រីពិតជាមានមោទនភាព ដែលបានបង្កើតសិក្ខាសាលាដើម្បីជួបជុំគ្នារវាងប្រទេសបញ្ជូន ទាំង៤ ប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលផ្តោតសំខាន់លើការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ប្រទេសបញ្ជូនដូចគ្នា។ លោកស្រី បានលើកឡើងពីគោលបំណង នៃកិច្ចប្រជុំនេះថា គឺរកដំណោះស្រាយរួមគ្នាមួយដើម្បីបង្កើតយុទ្ធសាស្ត្រ និងដំណោះស្រាយក្នុងការទប់ស្កាត់ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ជាពិសេសការគ្រប់គ្រងច្រកទ្វារព្រំដែន និងការគ្រប់គ្រងទិន្នន័យពលករធ្វើចំណាកស្រុក។

លោក Michael Newbill: Deputy chief of Mission of US Embassy: សូមចូលរួមគាំទ្រក្នុងការបង្កើតសិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព របស់ប្រទេសបញ្ជូន(កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម)នេះឡើង។ ខ្ញុំសង្ឃឹម និងជឿជាក់ថាអ្នកចូលរួមក្នុងអង្គការសិក្ខាសាលានេះ នឹងអាចរកឃើញនូវចំណុចរួមគ្នាមួយដែលជាដំណោះស្រាយ និងយុទ្ធសាស្ត្រល្អៗដើម្បីទប់ស្កាត់ ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋដោយប្រថុយប្រថាន។ សូមអរគុណចំពោះកិច្ចសហការរបស់អង្គការ IOM ដែលបានយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលកំពុងតែកើតមាននៅក្នុងពិភពលោក ដែលក្នុងនោះមានអ្នកធ្វើចំណាកស្រុកលើសពី ២០ លាននាក់ នៅក្នុងអាស៊ីអាគ្នេយ៍ ហើយបានជួយសង្គ្រោះជនរងគ្រោះដោយអំពើជួញដូរមនុស្សជាច្រើន ជាពិសេសប្រទេសអភិវឌ្ឍន៍ ដែលជាប្រទេសស្រុបយកកម្លាំងពលកម្មពីប្រទេសកំពុងអភិវឌ្ឍន៍ ។ ចុងក្រោយ សូមឲ្យសិក្ខាសាលានេះទទួលបាននូវបទពិសោធន៍ និងចំណេះដឹងសម្រាប់ប្រទេសបញ្ជូនទាំង៤ ។

លោកជំទាវ ជូ ម៉ិលអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានមានប្រសាសន៍ថ្លែងក្នុងអង្គការសិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព របស់ប្រទេសបញ្ជូន(កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម)នេះថា គឺជាលើកទី១ ដែលប្រទេសយើងទាំង៤ និងជាប្រទេសបញ្ជូនពលករដូចគ្នាបានមកជួបប្រជុំគ្នា។ យើងធ្លាប់បានជួបប្រជុំគ្នាចំនួន ២លើករួចមកហើយ ដែលក្នុងនោះមានចំនួនតែ ៣ប្រទេស គឺ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នៅក្នុងទឹកដីខេត្តសៀមរាប ប្រទេសកម្ពុជា។ ដូចនេះការជួបប្រជុំគ្នាថ្ងៃនេះ គឺយើងចង់បាននូវចំណុចស្របគ្នាក្នុងនាមប្រទេសបញ្ជូនដូចគ្នា យើងធ្វើការចែករំលែកនូវបទពិសោធន៍សំខាន់ៗទៅវិញទៅមក ដើម្បីធ្វើឲ្យការចំណាកស្រុកមានសុវត្ថិភាព និងការគ្រប់គ្រងច្រកព្រំដែនក៏ដូច

ជាយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងទិន្នន័យការធ្វើចំណាកស្រុក និងការវិលត្រឡប់មកវិញរបស់ពលករ។ លោកជំទាវ បានបន្តថា យើងអាចរៀនសូត្រពីគ្នាទៅវិញទៅមកអំពីការងារនេះ ដើម្បីធ្វើការកំណត់នូវបញ្ហាប្រឈមរួមគ្នា នៃការ ធ្វើចំណាកស្រុករបស់ពលករ ។ លោកជំទាវ បានថ្លែងអំណរគុណចំពោះ អង្គការ IOM ដែលបានជួយសហការ គាំទ្រ និងសម្របសម្រួលបង្កើតឲ្យមានសិក្ខាសាលានេះឡើង។

វគ្គទី១៖ តំណាងប្រទេសទាំង៤ ធ្វើបទបង្ហាញពីស្ថានភាពទូទៅ និងបច្ចុប្បន្នភាព នៃការធ្វើចំណាកស្រុក និង បញ្ហាប្រឈម៖

ក. ការធ្វើបទបង្ហាញ ដោយ លោក អ៊ុក វ៉ាវធី តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា៖ ក្នុងពេលបច្ចុប្បន្ននេះ ការធ្វើចំណាកស្រុកមានលក្ខណៈខុសគ្នាៗ ដែលបានកើតឡើងនៅក្នុងនីមួយៗ។ ចំពោះបញ្ហា នៃការធ្វើចំណាកស្រុករកការងារធ្វើបានក្លាយជាបាតុភូតមួយ បានកើតឡើងនៅក្នុងយុគសម័យសកល ការប្រើប្រាស់កម្មនៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោក ហើយបច្ចុប្បន្ននេះការចល័តកម្លាំងពលកម្មត្រូវបានគេ ទទួលស្គាល់ជាទូទៅថា ជាផ្នែកមួយសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចសង្គម ផងដែរ។ ការឆ្លើយតបទៅនឹងបរិបទនេះរដ្ឋាភិបាលនីមួយៗមិនអាចចាត់វិធានការទប់ស្កាត់ ឬហាមឃាត់ការធ្វើចំណាក ស្រុករកការងារធ្វើនេះបានឡើយ ប៉ុន្តែពួកគេមានកតព្វកិច្ចរៀបចំ និងអនុវត្តគោលនយោបាយបទបញ្ញត្តិ និងយន្តការ នានា ដើម្បីគាំពារ និងលើកកម្ពស់សិទ្ធិពលករចំណាកស្រុក ក្នុងការទទួលបានអត្ថប្រយោជន៍ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ។

នៅក្នុងប្រទេសកម្ពុជា ការធ្វើចំណាកស្រុករកការងារធ្វើ គឺជាមាតា នៃជីវិតរបស់គ្រួសារមួយចំនួននៅក្នុង ខេត្តជាច្រើន។ ហើយពលករចំណាកស្រុកនៅកម្ពុជា បានធ្វើប្រាក់ចំនួន ២ ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់គ្រួសារ នៅតាមគេហដ្ឋានដែលជាដើមទុនសម្រាប់អាជីវកម្មខ្នាតតូច ការអប់រំ ការសន្សំរបស់កូនៗ ហេតុដូច្នេះវាជាផ្លូវចេញ ពីភាពក្រីក្រ។ លោក អ៊ុក វ៉ាវធី បានធ្វើការបង្ហាញស្ថិតិអំពីពលករធ្វើចំណាកស្រុកថា៖ ប្រទេសកម្ពុជា បានបញ្ជូន ពលករទៅធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ហុងកុង និងអាវ៉ាប់ប៊ីតសាអូឌីត...។ ក្នុងឆ្នាំ ២០១៩ មានពលករកម្ពុជាប្រមាណ ១,២ លាននាក់ កំពុងធ្វើការនៅប្រទេសថៃ មានចំនួន ១,២០២,០៤០ នាក់ ក្នុងនោះស្រីមានចំនួន ៤៨១,៩៧៨ នាក់ ប្រទេសកូរ៉េខាងត្បូង ចំនួន ៥២,០៣៧ នាក់ ស្រីចំនួន ១២,០៧៩ នាក់ ប្រទេសជប៉ុន ចំនួន ៩,៩៥៧ នាក់ ស្រីចំនួន ៤,៩៣៧ នាក់ ប្រទេសម៉ាឡេស៊ី ចំនួន ២៣,៩០៩នាក់ ស្រីចំនួន ២២,៨៧៨ នាក់ ប្រទេសសិង្ហបុរី ចំនួន ៨៤៩ នាក់ ស្រីចំនួន ៨៤៩ នាក់ ប្រទេសអាវ៉ាប់ប៊ីតសាអូឌីត ចំនួន៦៨ នាក់ ស្រី៦៨នាក់ ហុងកុង ចំនួន ១១៦ ស្រី ១១៦នាក់។ ក្នុងឆ្នាំ២០១៩ មានពលករកម្ពុជា ៦៨,០៤០នាក់ ស្រី ចំនួន ១២,២០១នាក់ ដែលត្រូវបានបញ្ជូនទៅធ្វើការនៅក្រៅប្រទេស៖ ប្រទេសថៃចំនួន ៥៧,៨២៣នាក់ ស្រី ២៤,៩៨៩ នាក់ កូរ៉េខាងត្បូង ៥,៩៣៨ នាក់ ស្រីចំនួន ១,១៧០ នាក់ ជប៉ុន ចំនួន ៣,៩៤៥ នាក់ ស្រី ១,៧៤៤ នាក់ ម៉ាឡេស៊ី ចំនួន..... នាក់ ស្រី ៣៣១ នាក់ សិង្ហបុរី១,៣៥១នាក់ ស្រី ១,៣៥១នាក់ ហុងកុង ៧២ នាក់ ស្រី ៧២នាក់ អាវ៉ាប់ប៊ីតសាអូឌីត ៥៨នាក់ ស្រី៥៨នាក់ ។

ខ.ការធ្វើបទបង្ហាញ ដោយលោកស្រី ស៊ូ ដាឡាក់ ភនសាវ៉ាត់ (Soudalack Phounsavath): Deputy Director General, Counselling and Protection Centre for Women and Children និងលោកស្រី វ៉ាន់នី កែវ សាយយ៉ាវង្ស (Vanny Keosayyavong): Deputy Director General, Department of Skill Development

and Employment, Mistry of Labour and Social Welfares នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ៖ ស្តីពី ពលករចំណាកស្រុក និងការជួញដូរមនុស្ស ការកេងប្រវ័ញ្ច ដែលមានចំនួន ៨ ចំណុច ដូចខាងក្រោម៖

១.ស្ថានភាពទូទៅ

- ប្រជាពលរដ្ឋឡាវ មានចំនួន ៦,៩ លាននាក់ អាយុលើស ១៥ឆ្នាំ ចំនួន ៤,៧ លាននាក់ កម្លាំង ពលកម្មចំនួន ១,៩៤០,២៣០ នាក់ អ្នកមានការងារ ចំនួន ១,៥៧៥,៧៣៣ នាក់ អ្នកអត់ការងារ ប្រហែល ៩,៤ ភាគរយ
- ឆ្នាំ២០១៦ មានពលករទៅធ្វើការនៅក្រៅប្រទេសចំនួន ២០,៦៦៨ នាក់ ស្រី ១០,៥៣៩នាក់
- ឆ្នាំ២០១៧ មានពលករទៅធ្វើការនៅក្រៅប្រទេសចំនួន ៤៩,៦៦៨ នាក់ ស្រី ២៦,៤១០នាក់
- ឆ្នាំ២០១៨ មានពលករទៅធ្វើការនៅក្រៅប្រទេសចំនួន ៩០,០៥១ នាក់ ស្រី ៤៦,៥២០នាក់
- ឆ្នាំ២០១៩ មានពលករទៅធ្វើការនៅក្រៅប្រទេសចំនួន ៥៤,០៩១ នាក់ ស្រី ២៧,០២៣នាក់

២.ឯកសារពលករឡាវទៅធ្វើការនៅបរទេស រួមមាន៖ ប្រទេសថៃ ជប៉ុន និងកូរ៉េខាងត្បូង...

៣.ការរៀបចំឯកសារស្របច្បាប់នៅប្រទេសថៃ ឆ្នាំ២០១៧, ២០១៨

- យន្តការចំណាកស្រុករបស់ពលករ
- គោលនយោបាយ និងច្បាប់ទាក់ទងការជួញដូរមនុស្ស
- ផែនការសកម្មភាពជាតិលើកទី១ ស្តីពី NAP

៤.ចំនួនជនរងគ្រោះ និងក្រុមងាយរងគ្រោះ នៃក្រុមជួញដូរមនុស្ស

៥.យន្តការការពារសម្រាប់ជាតិនៅបរទេស

៦.កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសគោលដៅសំខាន់ៗ

៧.បញ្ហាប្រឈម

៨.ការរៀបចំឯកសារ ការងារនាពេលអនាគត

គ.ការធ្វើបទបង្ហាញ ដោយលោកស្រី ជាង ជីវ ហាញ់ (Dang Thuy Hanh): Program Officer, IOM Viet Nam Q&A.(សាធារណៈរដ្ឋសង្គមនិយមវៀតណាម) ស្តីពីទិដ្ឋភាព និងការធ្វើចំណាកស្រុកនៅក្នុងប្រទេស វៀតណាម ឆ្ពោះទៅរកការងារធ្វើនៅក្រៅប្រទេសដោយសុវត្ថិភាព។ ភាគីប្រទេសវៀតណាម បានលើកយកពីមនុស្ស ធម៌សម្រាប់ពលករធ្វើចំណាកស្រុក ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ មានវិបត្តិតាមទូក និងជនភៀសខ្លួន ឥណ្ឌូនេស៊ី មានរយៈពេលជិត២០ឆ្នាំ បានឃើញប្រជាជនជាង ២លាននាក់ ក្នុងនោះមានជនជាតិវៀតណាម ប្រហែល ១,៦ លាននាក់ ។ប្រទេសវៀតណាមបានធ្វើកំណែទម្រង់សេដ្ឋកិច្ច ហើយបានបង្កើតការធ្វើចំណាកស្រុក បន្ទាប់ពីការបើករបស់ប្រទេសវៀតណាម។ ក្នុងឆ្នាំ១៩៨៦ លោក ដូយ ម៉ុយ បានធ្វើកំណែទម្រង់ការបង្កើតសេដ្ឋកិច្ច ទីផ្សារ ដែលផ្តោតលើរបបសង្គមនិយម នាំឲ្យមានការកើនឡើង នៃទីផ្សារ និងភាពខុសឆ្គង នៃការធ្វើចំណាកស្រុក ទាំងក្នុងប្រទេស និងអន្តរជាតិផងដែរ។ បន្ទាប់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩០ រដ្ឋាភិបាលវៀតណាមបានផ្តល់អាហារូបត្ថម្ភ

ដើម្បីលើកទឹកចិត្តនិស្សិតដែលទៅសិក្សានៅឯបរទេស ដែលជាប្រទេសដែលមានការអភិវឌ្ឍន៍ និងមានការបណ្តុះបណ្តាល និងទទួលបានជំនាញ។ មានកម្មកររៀនណាមចំនួន ៦៥០,០០០ នាក់ ចេញទៅធ្វើការនៅក្រៅប្រទេសជាង ៤០ ។

យន្តការការពារប្រជាពលរដ្ឋនៅក្រៅប្រទេស៖

-កិច្ចការពារនៅក្រៅប្រទេសត្រូវបានបញ្ចូលក្នុងឯកសារច្បាប់ពាក់ព័ន្ធ

-លើសពីនេះការការពារប្រជាពលរដ្ឋនៅក្រៅប្រទេស ត្រូវបានដឹកនាំផ្ទាល់ដោយ ក្រសួងការបរទេស។

-ការទទួលខុសត្រូវជាចម្បង៖ បង្ហាញពីជំនួយដល់ប្រជាជនរៀនណាមនៅពេលមានវិបត្តិ ឬមានបញ្ហា គ្រោះមហន្តរាយ ដោយសារគ្រោះធម្មជាតិ វិបត្តិនយោបាយ សេដ្ឋកិច្ច អស្ថិរភាព និងជម្លោះផ្សេងៗ... ក្នុងប្រទេសគោលដៅ និងមានការទ្រទ្រង់លើជំនួយផ្សេងទៀតដែលពលរដ្ឋត្រូវការ រួមទាំងការធានាឲ្យមានការវិលត្រឡប់មកវិញប្រកបដោយសុវត្ថិភាពសម្រាប់ជនរងគ្រោះ នៃការជួញដូរមនុស្ស។

➢ ការការពារតាមរយៈវិធានការ ៤ចំណុច៖

- ✓ បង្កើនការយល់ដឹងជាសាធារណៈអំពីសុវត្ថិភាព និងរបៀបរៀបរយដូចជា ខិតបណ្ណ បណ្ណប្រកាសផ្សាយ (សារព័ត៌មាន, ទូរទស្សន៍ វីឡូ...)
- ✓ បង្កើតមជ្ឈមណ្ឌលធនធានជនចំណាកស្រុក
- ✓ បង្កើតមជ្ឈមណ្ឌលគាំទ្រផ្នែកច្បាប់ សម្រាប់ស្ត្រី រៀនណាមដែលត្រូវការប្រឹក្សាមុនពេលរៀបការជាមួយជនបរទេស។
- ✓ ធ្វើបច្ចុប្បន្នភាពដែលមាននៅលើគេហទំព័ររបស់អាជ្ញាធរមានសមត្ថកិច្ច (ដូចជា គេហទំព័ររបស់ស្ថានទូតស្ថានកុងស៊ុល ឬស្ថានតំណាងនានា...)។

លោក ឡេ ហាយហ្សៀង (Le Hai Duong): Deputy Director, Employment Service Centre, Department of Labour, Invalids and Social Affairs of Nghe An Province. បានចូលរួមធ្វើការចែករំលែកនូវបទពិសោធន៍នៅក្នុងអង្គសិក្ខាសាលានេះថា៖ យើងមាននាយកដ្ឋានការងារ នៃក្រសួងការបរទេសរៀនណាម និងមានគណៈកម្មាធិការគ្រប់គ្រងលើការងារជួញដូរមនុស្ស មកពីបណ្តាខេត្តខុសៗគ្នា ដែលមានខេត្តចំនួន៣ នៅជាប់ព្រំដែនឡាវ ក្នុងនោះយើងបានធ្វើការចែករំលែកព័ត៌មាននៅខេត្តទាំង៣ នោះ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នា និងមានកម្មវិធីជួបជុំគ្នារៀងរាល់៦ ខែម្តង ជាមួយអាជ្ញាធរ មានប្រធានមន្ទីរ ប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំខេត្តដែលត្រូវរកដំណោះស្រាយជាមួយគ្នា (ឡាវ-រៀនណាម)។ បើមានវិបត្តិកើតឡើងយើងអាចដោះស្រាយបាន តែយើងមិនដែលជួបបញ្ហាធ្ងន់ធ្ងរនោះទេពាក់ព័ន្ធពលករចំណាកស្រុកទៅប្រទេសឡាវ។ បើមានការរៀបការជនជាតិរៀនណាមជាមួយជនជាតិឡាវ មានកូនបើអត់មានសញ្ជាតិគឺពិបាកចុះឈ្មោះឲ្យចូលរៀន តែនៅក្នុងឆ្នាំ២០១៩ គ្រួសារចំនួន ៨០% អាចចុះឈ្មោះចូលរៀនបាននៅក្នុង៣ ប្រទេស(កម្ពុជា-ឡាវ-រៀនណាម) និងមានពលករចំណាកស្រុករាប់ម៉ឺននាក់ អាចធ្វើការក្នុងរយៈពេលវែង ឬខ្លី (តាមរដូវកាល) ។ មានពលរដ្ឋទៅស្របច្បាប់តែក៏មានការផ្ទុះមេរោគប្រភេទថ្មី (កូវីណា) សូមឲ្យប្រជាពលរដ្ឋត្រឡប់មកវិញ។ យើងមានឯកសារពង្រឹងគោលនយោបាយលើការចំណាកស្រុក ហើយអ្នកដែលទៅខុសច្បាប់ក៏ត្រូវបានបញ្ចុះបញ្ចូលឲ្យវិលត្រឡប់មកវិញ។

២៥.ការធ្វើបទបង្ហាញ ដោយ លោក ខាវ ស្វីរ(Kyaw Swar): Deputy Director, Department of Rehabilitation, Mistry of Social Welfare, Relief and Resettlement (សហភាពមីយ៉ាន់ម៉ា)៖ បានលើកយក ការធ្វើទេសន្តរប្រវេសន៍នៅប្រទេសមីយ៉ាន់ម៉ា នូវចំណុចមួយចំនួនមកបង្ហាញរួមមាន៖

❖ ការធ្វើចំណាកស្រុករបស់ពលរដ្ឋមីយ៉ាន់ម៉ា

- ប្រជាពលរដ្ឋ ចំនួន ៥១,៤ លាននាក់ ក្នុងនោះប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង ២៩,៦% រស់នៅតាមជនបទ ៧០,៤% ។
- ប្រជាពលរដ្ឋធ្វើចំណាកស្រុក ទាំងក្នុងប្រទេស និងក្រៅប្រទេស មានចំនួន ១/៤ នៃប្រជាពលរដ្ឋបានធ្វើ ចំណាកស្រុក ស្រ្តីមានចំនួនច្រើនជាងបុរស។
- ប្រជាពលរដ្ឋរស់នៅតាមព្រំដែនធ្វើចំណាកស្រុកចេញទៅក្រៅប្រទេស ភាគច្រើនប្រជាពលរដ្ឋដែលរស់នៅ ភាគខាងកើត នៃប្រទេស។
- ប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅក្រៅប្រទេសមានចំនួនប្រហែល ៤,២៥ លាននាក់ នៅតាមប្រទេសគោលដៅ ។

❖ ការជួញដូរ និងជនរងគ្រោះ

- ការបែកបាក់ និងអំពើហិង្សាក្នុងគ្រួសារ ការប្រើប្រាស់គ្រឿងញៀន និងលេងល្បែង
- កុមារខ្វះការថែទាំ ចិញ្ចឹមបីបាច់ ពេលគាត់រស់នៅជាមួយសាច់ញាតិ
- ជនរងគ្រោះភាគច្រើនមកពីតំបន់ដាច់ស្រយាល
- ការអប់រំមានកម្រិតទាប
- គ្មានជំនាញ

❖ យន្តការសម្របសម្រួល

- បង្កើតឲ្យមានស្ថាប័នកណ្តាលសម្រាប់ធ្វើការបង្ក្រាបការជួញដូរមនុស្ស
- មានក្របខណ្ឌច្បាប់ និងវិធានការកាត់ទោស
- បង្កើតយន្តការដើម្បីបង្ការ ទប់ស្កាត់
- មានការធ្វើសមាហរណកម្ម និងស្តារនីតិសម្បទា
- មានកិច្ចសហការរវាងក្រសួង ស្ថាប័ន មន្ទីរ អង្គការជាតិ អន្តរជាតិ

❖ ផែនការសកម្មភាពជាតិរយៈពេល ៥ឆ្នាំ

- លើកទី១ ការងារអន្តរប្រវេសន៍អន្តរជាតិ (២០១៣-២០១៧)
- លើកទី២ ការធ្វើចំណាកស្រុកអន្តរជាតិ (២០១៨-២០២២)
- ការជួយអន្តរាគមន៍៖

- ពង្រឹងអំណាច និងការពារពលករចំណាកស្រុក
- បង្កើនអត្ថប្រយោជន៍ នៃការធ្វើចំណាកស្រុក
- ធ្វើឲ្យប្រសើរឡើងវិញ នៃអភិបាលកិច្ច និងការគ្រប់គ្រងពលករចំណាកស្រុក

❖ បញ្ហាប្រឈម និងកិច្ចការពារពលករចំណាកស្រុក

- បញ្ហាប្រឈម៖
 - សមត្ថភាព នៃការសម្របសម្រួលចំពោះអ្នកទទួលខុសត្រូវតាមបណ្តាខេត្ត និងភូមិដាច់ស្រយាល ជាពិសេសខេត្តជាប់ព្រំដែនប្រទេសចិន ។

- មិនទាន់មានអត្តសញ្ញាណជនរងគ្រោះ និងយន្តការធ្វើមាតុភូមិនិវត្តន៍ជាមួយប្រទេសចិន
- ការជួញដូរពលកម្មនៅតែជាកង្វល់ ជាមួយប្រទេសចិន។
- ការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋជាស្រ្តី និងបុរសជនជាតិចិន តាមរយៈមេឃូល គឺជាកម្មវត្ថុ នៃការជួញដូរមនុស្ស។

វគ្គទី២៖ យុទ្ធសាស្ត្រ និងដំណោះស្រាយ សម្រាប់ការធ្វើចំណាកស្រុកដោយសុវត្ថិភាព

១. សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវៈលោកស្រី ស៊ូ ដាឡាក់ កនសាវ៉ាត់ (Soudalack Phounsavath): Deputy Director General, Counselling and Protection Centre for Women and Children.

- មានយុទ្ធនាការទិវាទេសន្តរប្រវេសន៍ ក្នុងខែធ្នូ រៀងរាល់ឆ្នាំ
- មានការផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍រដ្ឋ តាមបណ្តាខេត្ត និងសហគមន៍
- ចែកខិតបណ្ណ និងផលិតវីដេអូ អប់រំខ្លី
- មានវិទ្យុ និងទូរទស្សន៍នគរបាល និងយោធា តាមបណ្តោយព្រំដែនប្រទេសថៃ
- មានកម្មវិធី MRC ក្នុងឱកាសបុណ្យជាតិ

២. សហភាពមីយ៉ាន់ម៉ា

លោកស្រី លូស៊ី អុង ស៊ាន (Lucy Aung Sian): Justice and Peace Contact and Capacity Building Coordinator, Good shephard Myanmar Foundation.

- យុទ្ធសាស្ត្រផែនការសកម្មភាពប្រឆាំងការជួញដូរ មាន៧ចំណុច
 - សកម្មភាព Talytha គឺការបញ្ឈប់នូវអំពើជួញដូរមនុស្ស
 - អង្គការ IOM មានកិច្ចសហការជាមួយតាំងពីឆ្នាំ២០១៧
 - មានការបណ្តុះបណ្តាលវិជ្ជាជីវៈ
 - មានមជ្ឈមណ្ឌលជួយទ្រទង់ដល់ជនរងគ្រោះ
 - ដោះស្រាយបណ្តឹងបានចំនួន ៩០ ករណី
 - មានកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ
 - មានការផ្តល់ប្រឹក្សាផ្នែកច្បាប់
- បញ្ហាប្រឈម
 - ឈ្នួញកណ្តាល និងអ្នកពាក់ព័ន្ធ

៣. សាធារណៈរដ្ឋសង្គមនិយមវៀតណាម

លោក ឡេ ហាយហៀង (Le Hai Duong): Deputy Director, Employment Service Centre, Department of Labour, Invalids and Social Affairs of Nghe An Province. បានលើកយកពីសកម្មភាពការងារក្នុងការជួយពលរដ្ឋធ្វើចំណាកស្រុកក្នុង និងក្រៅប្រទេស ឆ្នាំ២០១៦-២០១៧

វគ្គទី៣៖ យុទ្ធសាស្ត្រ និងដំណោះស្រាយ សម្រាប់ការធ្វើចំណាកស្រុកដោយសុវត្ថិភាព

➢ ការធ្វើបទបង្ហាញអំពីស្ថានភាព នៃការធ្វើចំណាកស្រុកពលករប្រទេសបង់ក្លាដេស ដោយលោកស្រី Anna Nicolaus តំណាង អង្គការ IOM

លោកស្រីបានលើកយកពីស្ថានភាពទូទៅ នៃការធ្វើចំណាកស្រុករបស់ពលរដ្ឋនៅក្នុងតំបន់ បន្ទាប់មកលោកស្រីស្នើឲ្យមានការពិភាក្សាជាក្រុម នៃប្រទេសនីមួយៗ និងធ្វើការឆ្លើយតបនឹងសំណួរដូច ខាងក្រោម៖

- ១.នរណាខ្លះជាក្រុមគោលដៅសំខាន់?(អាយុ ភេទ កម្រិតវប្បធម៌.....)
- ២.អ្វីទៅជាកម្រិតចំណេះដឹង និងឥរិយាបថ លើការអនុវត្តបច្ចុប្បន្នរបស់អ្នកចូលរួម ជុំវិញបញ្ហាដែលបានផ្តល់ឲ្យ?
- ៣.អ្វីទៅជាការផ្លាស់ប្តូរឥរិយាបថដែលចង់បាន ?
- ៤.អ្វីជាប្រព័ន្ធផ្សព្វផ្សាយដ៏គួរឲ្យទុកចិត្តបំផុត និងអាចដាក់បញ្ចូលឲ្យមានដំណើរការបាន ?
- ៥.នរណាខ្លះដែលជាប្រភពព័ត៌មាន និងមានភាពជឿជាក់សម្រាប់ក្រុមគោលដៅ? មេដឹកនាំសាសនា, ជនមាតុភូមិនិរន្តរ៍...
- ៦.ផ្នែកលើការវិភាគខាងលើ តើអ្វីខ្លះជាសារសកម្មភាព ?

ឯកឧត្តម នាយឧត្តមសេនីយ៍ យុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឡើងធ្វើបទបង្ហាញ ស្តីពីយុទ្ធសាស្ត្រ វិធីសាស្ត្រដោះស្រាយសម្រាប់ការធ្វើចំណាកស្រុកដោយសុវត្ថិភាព៖ ឯកឧត្តមមានប្រសាសន៍ថា លំហូរទេសន្តរប្រវេសន៍ ត្រូវធ្វើការពង្រឹង ការគ្រប់គ្រង និងត្រួតពិនិត្យតាមដាន ដូចជា៖

- គ្រប់គ្រងទិន្នន័យពលករចេញ-ចូល
- ពង្រឹងការគ្រប់គ្រងច្រកត្រួតពិនិត្យនៅតាមបន្ទាត់ព្រំដែន
 - ច្រកទ្វារអន្តរជាតិ តំបន់ ច្រកព្រំដែន និងច្រកទ្វារទ្វេភាគី
 - ត្រូវអនុវត្តតាមតួនាទី និងដែនសមត្ថកិច្ចក្នុងការទទួលខុសត្រូវ
- ការអនុវត្តច្បាប់ (ច្បាប់ជាតិ និងអន្តរជាតិ និងច្បាប់អន្តោប្រវេសន៍) ដោយយោងលើអនុក្រឹត្យ និងសេចក្តីសម្រេច លេខ: ៦៤ ១០៩ ១២៣ និងសេចក្តីសម្រេច លេខ៩៦០
- កិច្ចសហប្រតិបត្តិការ
 - មានកិច្ចព្រមព្រៀង
 - មានកិច្ចសហការជាមួយអន្តរជាតិ និងវិស័យឯកជន
 - ផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក

លោក ឆៀវ ខែ (អង្គការ IOM) មានមតិចូលរួម ស្តីពីយុទ្ធសាស្ត្រ វិធីសាស្ត្រដោះស្រាយសម្រាប់ការធ្វើចំណាកស្រុកដោយសុវត្ថិភាព៖

- យុទ្ធសាស្ត្រ និងអភិក្រមក្នុងការធ្វើទេសន្តរប្រវេសន៍
- ការគ្រប់គ្រងព្រំដែន(ពលករស្របច្បាប់ និងមិនស្របច្បាប់)
- ត្រូវមានការសម្របសម្រួល (គោរពសិទ្ធិពលករទេសន្តរប្រវេសន៍)
- មានយន្តការ និងការអនុវត្តតាមគោលនយោបាយ

- ត្រូវមានការបណ្តុះបណ្តាលមន្ត្រីជំនាញ
- រឹតបន្តឹងការចេញ-ចូលចំពោះការប្រើប្រាស់ឯកសារក្លែងបន្លំ

ថ្ងៃទី២៖ ទី៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៨ និង ៣០ នាទីព្រឹក

វគ្គទី៤៖ យុទ្ធសាស្ត្រ និងវិធីសាស្ត្រ ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុកដោយសុវត្ថិភាព

ការធ្វើបទបង្ហាញ ដោយ លោកស្រី ឡូរ៉ា វ៉ាយ (Lora White) Senior Specialist, Labour Mobility and Human Development, IOM Regional Officer for Asia Pacific.

លោកស្រីបានធ្វើការអញ្ជើញគណៈប្រតិភូ និងសមាជិក នៃប្រទេសទាំង៤ ពិភាក្សាអំពីយុទ្ធសាស្ត្រ និងវិធីសាស្ត្រ នៃការគ្រប់គ្រងពលករ និងក្រុមហ៊ុនជ្រើសរើសពលករទៅធ្វើការនៅក្រៅប្រទេស ដោយផ្តល់ជាអនុសាសន៍ និងលើកជាឧទាហរណ៍ ចំនួន ២ ចំណុច ដោយក្រុម នៃប្រទេសនីមួយៗមានរយៈពេលចំនួន ១០ នាទី ហើយត្រូវធ្វើការបកស្រាយអំពីលទ្ធផល នៃការពិភាក្សារបស់ក្រុមផងដែរ ។

វគ្គទី៥៖ ការធ្វើបទបង្ហាញ ស្តីពីដំណើរការ នៃការធ្វើចំណាកស្រុកតាមបណ្តឹងបណ្តាញ និងយន្តការ នៃការដោះស្រាយ៖ ដោយ លោកស្រី អាឡិកសានដ្រា ឡាសូតា បារានស្កា (Aleksandra Lasota Baranska): IOM Project Consultant, Labour Migration Program. លោកស្រីបានធ្វើបទបង្ហាញស្តីពីគោលការណ៍ណែនាំ អំពីសិទ្ធិមនុស្ស និងអាជីវកម្ម។ លោកស្រីបានពន្យល់ណែនាំអំពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងក្រុមហ៊ុន ចំពោះពលកររងគ្រោះ ក្នុងពេលបំពេញការងារ ។ ក្នុងនោះមាន ចំនួន ៧ដំណាក់កាល នៃដំណើរការដោះស្រាយ និងការដាក់ពាក្យ បណ្តឹងរបស់ពលករ ពេលជួបបញ្ហានៅក្នុងប្រទេសគោលដៅ។

លោកស្រីបានឲ្យមានការពិភាក្សាជាក្រុម នៃប្រទេសទាំង៤ លើជំហាន នីមួយៗទាំង៧ខាងលើរួមមាន៖

- ១.ការទទួល (Receive)
- ២.វាយតម្លៃ និងចាត់តាំង (Assess and Assign)
- ៣.ការទទួលស្គាល់ (Acknowledge)
- ៤.ការស៊ើបអង្កេត (Investigate)
- ៥.ការឆ្លើយតប (Respond)
- ៦.ពឹងផ្អែក ឬបណ្តឹងឧទ្ធរណ៍ (Recourse and Appeal)
- ៧.ការតាមដាន និងបិទចេញ(សំណុំរឿង) Follow Up and Close out)

ក្រុមពិភាក្សា នៃប្រទេសទាំង៤ បានឡើងធ្វើការបកស្រាយលើដំណោះស្រាយសម្រាប់ដំណាក់កាលទាំង ៧ ខាងលើនេះ

វគ្គទី៦៖ ការធ្វើបទបង្ហាញ ស្តីពីការសម្របសម្រួលក្នុងចំណោមទីភ្នាក់ងារក្នុងស្រុកជាមួយប្រទេសគោលដៅ ដើម្បីគាំទ្រពលករចំណាកស្រុក៖

ដោយ លោកស្រី ណាថាលី ហាឡី (Nathalie Hanley): IOM Programme Coordinator, Asia Regional Migration Program.

លោកស្រីបានលើកឡើងអំពី៖

១. កិច្ចសហការ

- ពាក់ព័ន្ធនឹងកិច្ចការជំនាញតាមស្ថាប័ននីមួយៗ ទៅលើពលករទេសន្តរប្រវេសន៍
- រវាងប្រទេសបញ្ជូន និងប្រទេសទទួល
- ប្រទេសនីមួយៗត្រូវមានការទទួលខុសត្រូវរៀងៗខ្លួនលើពលករទេសន្តរប្រវេសន៍
- ទាំងរដ្ឋាភិបាល វិស័យឯកជន អាជ្ញាធរដែនដី អង្គការដៃគូ...ត្រូវធ្វើសហការគ្នា

២.ក្របខណ្ឌការងារ នៃកិច្ចសហប្រតិបត្តិការ

- ការផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក
- រចនាសម្ព័ន្ធការងារ
- ទិន្នន័យពលករ
- ផែនការ (ធនធានមនុស្ស និងថវិកា...)

លោកស្រីបានស្នើឲ្យប្រទេសទាំង៤ ធ្វើការពិភាក្សាពាក់ព័ន្ធនឹងប្រធានបទខាងលើ រួចលើកយកចំណុចខ្លាំងនៃប្រទេសនីមួយៗមកធ្វើការចែករំលែកជាបទពិសោធន៍ជូនអង្គប្រជុំ ។

វគ្គទី៧៖ ការធ្វើបទបង្ហាញ ស្តីពីសកម្មភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)

លោកជំទាវ ជូ ម៉ិនអេង រដ្ឋលេខធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ៖

លោកជំទាវ បានមានប្រសាសន៍លើកយកពីសកម្មភាពការងារដែលបានអនុវត្តកន្លងមក របស់គណៈកម្មាធិការជាតិ គ.ជ.ប.ជ ជាពិសេស លោកជំទាវ បានលើកយកពីសកម្មភាពកិច្ចប្រជុំពីរលើក រវាងប្រទេសបញ្ជូន រួមមាន កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ។ លើកទី១. នៅថ្ងៃទី២៤/២៥ ខែឧសភា ឆ្នាំ២០១៨ និងលើកទី២.ថ្ងៃទី៣០/៣១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំទាំងពីរលើក គឺផ្ដោតសំខាន់ទៅលើសុវត្ថិភាពពលករចំណាកស្រុកទៅក្រៅប្រទេស និងរកដំណោះស្រាយរួមគ្នាក្នុងក្របខណ្ឌជាប្រទេសបញ្ជូនដូចគ្នា ពាក់ព័ន្ធកិច្ចប្រជុំទាំងពីរលើកខាងលើ យើងបានធ្វើការចុះហត្ថលេខារួមគ្នា។ លោកជំទាវ បានលើកយកពីស្ថានភាពទូទៅ នៃផលលំបាករបស់ពលករធ្វើចំណាកស្រុក ខុសច្បាប់ទៅប្រទេសគោលដៅ ជាពិសេសប្រទេសថៃ ។ យើងបានកំណត់បញ្ហារួមគ្នា ដើម្បីជួយជនរងគ្រោះដែលជាពលករចំណាកស្រុក តើយើងត្រូវជួយគាត់ដោយរបៀបណា? ដូចជាការផ្តល់ព័ត៌មាន ការផ្តល់ជំនាញ ដំណើរការនីតិវិធី ឯកសារពាក់ព័ន្ធ បើពួកគាត់ពុំទទួលបានព័ត៌មាន ឬឯកសារស្របច្បាប់ទេ ពួកគាត់នៅតែបន្តចាញ់បោកមេខ្យល់ដដែល ។

លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ បានលើកឡើងពីរចនាសម្ព័ន្ធ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដែលក្នុងនោះមានក្រសួង ស្ថាប័ន ចូលរួមផងដែរ ហើយក៏មានអង្គការដៃគូពាក់ព័ន្ធមួយចំនួនចូលរួមសហការ ដើម្បីធ្វើការងារនេះ។ លោកជំទាវ បានលើកយកពីផែនការយុទ្ធសាស្ត្រ របស់គណៈកម្មាធិការជាតិ រយៈពេល៥ឆ្នាំ និងមានកិច្ចសហការជាច្រើនទៀត ដូចជា ការចុះ MOU SOP និងមានវិសោធនកម្មច្បាប់ជាច្រើនទៀតផងដែរពាក់ព័ន្ធបញ្ហានេះ។

អង្គសិក្ខាសាលាបានរួមគ្នាលើកប្រធានបទ ស្តីពីការរៀបអាពាហ៍ពិពាហ៍ជាមួយបរទេស ជាពិសេសគឺស្ត្រី ហើយប្រទេសដែលផ្ដោតសំខាន់ដែលស្ត្រីរៀបការទៅរស់នៅ គឺប្រទេសចិន កូរ៉េខាងត្បូង អាមេរិក ជាដើម...ដែលប្រទេសយើងទាំង៤ មានស្ថានភាពប្រហាក់ប្រហែលគ្នា។ យើងត្រូវផ្តល់ព័ត៌មាន ឬសេវាអ្វីខ្លះដល់ពួកគាត់? ដើម្បីអាចឲ្យពួកគាត់ទទួលបាននូវព័ត៌មាន ឬសេវាសមស្របណាមួយស្របច្បាប់ ដែលពេលខ្លះស្ត្រីយើងក៏ក្លាយជាជន

ជាប់ចោទ ឬជាអ្នកបោកប្រាស់គេវិញ។ ពេលដែលស្ត្រីទាំងនោះមានបញ្ហានៅប្រទេសគោលដៅ តើយើងត្រូវធ្វើអ្វីខ្លះ ដែលអាចអន្តរាគមន៍ជួយដល់ពួកគាត់? ដូចជា ធនធាន និងសម្ភារៈ ឬបច្ចេកទេសជាដើម។

ពាក់ព័ន្ធករណីនេះ លោកស្រី ណាថាលី ហាឡី (Nathalie Hanley): IOM Programme Coordinator, Asia Regional Migration Program. បានលើកជាសំនួរ ពិភាក្សាដូចខាងក្រោម៖

- តើមានវិធានការយ៉ាងណា ដើម្បីជួយអន្តរាគមន៍ និងមានសុវត្ថិភាពចំពោះពលករធ្វើចំណាកស្រុក នៅក្នុង ប្រទេសគោលដៅ ហើយមានបញ្ហានៅទីនោះ?
 - ពាក់ព័ន្ធនឹងសំនួរខាងលើ សូមសមាជិក សមាជិកា នៃអង្គសិក្ខាសាលាទាំងអស់លើកជាយោបល់ ចំនួន៣ ចំណុចផ្ទាល់ខ្លួន
 - ពិភាក្សាលើយោបល់ ឬសំណូមពរដែលបានលើកឡើង នៃប្រទេសនីមួយៗ
 - ចូរជ្រើសរើសយោបល់ ឬសំណូមពរចំនួន២ ដែលអ្នកគិតថាត្រូវយកមកអនុវត្ត
 - ✓ ធនធាន (ធនធានមនុស្ស និងហិរញ្ញវត្ថុ)
 - ✓ អ្នកបច្ចេកទេស
 - ✓ ដៃគូពាក់ព័ន្ធ(សម្របសម្រួល)
- តើអ្នកយល់យ៉ាងណាចំពោះយុទ្ធសាស្ត្រ គោលនយោបាយ និងផែនការសកម្មភាពជាតិរបស់ប្រទេសអ្នក?

១. សហភាពមីយ៉ាន់ម៉ា៖

- ដំបូងយើងប្រមូលទិន្នន័យពាក់ព័ន្ធគ្រួសាររបស់ពួកគាត់
- ការបង្កើតធនធានមនុស្ស និងចំណេះដឹង
- ប្រមូលទិន្នន័យចំណាកស្រុកតាមរយៈក្រុមហ៊ុនក្នុងស្រុក និងបច្ចេកទេស
- ការផ្តល់សេវាតាមច្រកចេញចូលតែមួយ

២. សាធារណៈរដ្ឋសង្គមនិយមវៀតណាម៖

- បង្កើនចំនួនការិយាល័យ MRC ឲ្យបានច្រើន និងសូមឲ្យមានការចូលរួមសហការពីអង្គការ ដៃគូដូចជា IOM, ILO សភាពាណិជ្ជកម្ម ទីភ្នាក់ងារជ្រើសរើសពលករ
- បណ្តុះបណ្តាលជំនាញ និងធ្វើការផ្សព្វផ្សាយពាក់ព័ន្ធការងារនេះ
- ក្រសួងសន្តិសុខ(នគរបាល) ក្រសួងយុត្តិធម៌ ក្រសួងសង្គមកិច្ច ធ្វើការគ្រប់គ្រងលើ ក្រុមហ៊ុនជ្រើសរើសពលករ

៣. សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

- ពង្រីកចំនួន MRC នៅក្រៅប្រទេស ដែលសព្វថ្ងៃយើងមានចំនួន ៤
- ធ្វើការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងសុវត្ថិភាព នៃការធ្វើចំណាកស្រុកពេលពួកគាត់មាន បញ្ហាគាត់អាចទំនាក់ទំនងមកខាងយើងបានទាន់ពេលវេលា
- បណ្តុះបណ្តាលជំនាញ បច្ចេកទេស និងបង្កើនសម្ភារៈឲ្យបានគ្រប់គ្រាន់

៤. ព្រះរាជាណាចក្រកម្ពុជា

- ត្រូវសិក្សាលើលក្ខណៈការងារ ធ្វើការបណ្តុះបណ្តាលទាំងបច្ចេកទេស និងចំណេះដឹង ពាក់ព័ន្ធប្រទេសគោលដៅ
- កិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ILO, IOM ទីភ្នាក់ងារជ្រើសរើសឯកជន
- ធ្វើការផ្សព្វផ្សាយ និងអប់រំទៅពលករ និងទីភ្នាក់ងារជ្រើសរើសឯកជន

➢ កម្មវិធីបិទអង្គសិក្ខាសាលា:

លោកជំទាវ ជូ ម៉ីនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ: លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ វត្តមាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាប្រតិភូ នៃប្រទេសឡាវ ភូមា វៀតណាម និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញ ចូលរួមក្នុងអង្គសិក្ខាសាលានៅក្នុងប្រទេសកម្ពុជា នាពេលនេះ និងសូមថ្លែងអំណរគុណចំពោះអង្គការ IOM ដែល បានចំណាយពេលវេលា ហិរញ្ញវត្ថុ និងសម្ភារៈ ក្នុងការជួយសម្របសម្រួលបង្កើតឲ្យមានអង្គសិក្ខាសាលា សម្រប សម្រួលថ្នាក់តំបន់ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ប្រទេសបញ្ជូន (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម) និងអង្គការដៃគូពាក់ព័ន្ធនានា ។

លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ មានប្រសាសន៍បន្ថែមថា វាជាជោគជ័យសម្រាប់ប្រទេសយើង ទាំង៤ ក្នុងនាមជាប្រទេសបញ្ជូនដូចគ្នា ដែលយើងទទួលបាននូវលទ្ធផលរួមគ្នា ដើម្បីធ្វើការទប់ស្កាត់ការធ្វើចំណាក ស្រុកពលករដោយប្រថុយប្រថាន និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការគ្រប់គ្រងព្រំដែន ក៏ដូចជាក្បួនរូប ការទំនាក់ទំនងល្អជាមួយគ្នា។

លោកជំទាវ មានប្រសាសន៍ជូនពរចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ និង មន្ត្រីពាក់ព័ន្ធទាំងអស់ ជួបតែពុទ្ធពរទាំង៤ ប្រការ និងទទួលបានជោគជ័យគ្រប់ការកិច្ច ព្រមទាំងមានសុវត្ថិភាព គ្រប់ពេលវេលា ។

អង្គសិក្ខាសាលាបានបញ្ចប់ នៅវេលាម៉ោង ដប់ប្រាំពីរ និងដប់នាទី ថ្ងៃខែឆ្នាំដដែល។

Handwritten signature and date: 24/02/2020

ថ្ងៃ ពុធ ១១ ខែ ២០២០ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣

រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ ២០២០

អ្នកធ្វើកំណត់ហេតុ

សូមគោរពជូន
លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ.

មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ ។


ថ្ងៃ ពុធ ១១ ខែ ២០២០ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣

រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ ២០២០

អគ្គលេខាធិការ































Handwritten signature in blue ink
អ្នកសម្របសម្រួល ឱក-សុភារ


Handwritten signature in blue ink
អគ្គមេនីយ៍ឯក វេជ្ជ.ម៉ីន អេង


































Regional Coordination Workshop on Safe Migration for Countries of Origin

Phnom Penh, Cambodia | 4-5 February 2020

| No. | Name | Nationality | Official Title and Organization | 4-Feb-20 | 5-Feb-20 |
|-----|--|-------------|--|---|---|
| 1 | Nathalie Hanley | UK | Regional Project Coordinator - IOM Thailand |  |  |
| 2 | Mary Grimwade | Australia | Project Officer - IOM Thailand |  |  |
| 3 | Lara White | Canada | IOM ROAP |  |  |
| 4 | Anna Nicolaus | Austrian | Communication for Development Consultant |  |  |
| 5 | Aleksandra Lasota-Baranska | Poland | CREST Consultant |  |  |
| 6 | Maysouly Douangmanith | Lao PDR | Senior Assistant - IOM Lao PDR |  |  |
| 7 | Soudsada Sanaphane | Lao PDR | Social worker based in Champasack province - Village Focus International |  |  |
| 8 | Soudalack Phounsavath | Lao PDR | Deputy Director General - The Counselling and Protection Centre for Women and Children, Lao Women's Union |  |  |
| 9 | Phouthong Houngbounouang | Lao PDR | Senior official of the consular relations division - Department of Consular, Ministry of Foreign Affairs |  |  |
| 10 | Latdavanh Inthaphonh | Lao PDR | Senior official of the consular relations division - Department of International Organization, Ministry of Foreign Affairs |  |  |
| 11 | Vanny Keoxayavong | Lao PDR | Deputy Director General - Department of Skills Development and Employment, Ministry of Labor and Social Welfares |  |  |
| 12 | <i>Soudalay</i> Lao PDR Interpreter | | |  |  |
| 13 | Lao PDR Interpreter | | |  |  |
| 14 | Shwe Yin Mar Saw | Myanmar | National Project Officer - IOM Myanmar |  |  |
| 15 | Kyaw Swar | Myanmar | Deputy Director, Department of Rehabilitation, Ministry of Social Welfare, Relief and Resettlement |  |  |









| No. | Name | Nationality | Official Title and Organization | 4-Feb-20 | 5-Feb-20 |
|-----|-----------------------|-------------|--|---|---|
| 16 | Lucy Aung Sian | Myanmar | Justice and Peace Contact Person and Capacity Building Coordinator, Good Shepherd Myanmar Foundation |  |  |
| 17 | Kyaw Soe Aung | Myanmar | Assistant Director, Department of Immigration |  |  |
| 18 | Nyein Nyein Myint | Myanmar | Deputy Director, Department of Consular and Legal Affairs, Ministry of Foreign Affairs |  |  |
| 19 | Aung Htay Win | Myanmar | Deputy Director-General, Department of Labour, Ministry of Labour, Immigration and Population |  |  |
| 20 | Khin Phyo Tint | Myanmar | Consultant Interpreter |  |  |
| 21 | Philip Aung Myat Linn | Myanmar | Consultant Interpreter |  |  |
| 22 | Thi Phuong Chu | Viet Nam | IOM Viet Nam |  |  |
| 23 | Thuy Hanh Dang | Viet Nam | IOM Viet Nam |  |  |
| 24 | Hoang Thi Xuan Diem | Viet Nam | Programme Manager- Hagar International |  |  |
| 25 | Vũ Thị Kim Dung | Viet Nam | Official - Department of Social Vice Prevention, MOLISA |  |  |
| 26 | Phan Thi Minh Giang | Viet Nam | Deputy Head of Division for International Migration - Consular Department, MOFA |  |  |
| 27 | Vi Ngoc Quynh | Viet Nam | Deputy Director - Department Labour, Invalid and Social Affairs of Nghe An province |  |  |
| 28 | Le Hai Duong | Viet Nam | Deputy Director of Employment Service Centre - Department Labour, Invalid and Social Affairs of Nghe An province |  |  |
| 29 | Duong Thi Hoai Chan | Viet Nam | Consultant Interpreter |  |  |
| 30 | Thi Tam Nguyen | Viet Nam | Consultant Interpreter |  |  |



Regional Coordination Workshop on Safe Migration for Countries of Origin




















Phnom Penh, Cambodia | 4-5 February 2020


| No. | Name | Nationality | Official Title and Organization | 4-Feb-20 | 5-Feb-20 |
|-----|----------------------|-------------|--|---|---|
| 1 | Ms. Kristin PARCO | | Chief of Mission-IOM | NO |  |
| 2 | Mr. UY Akhara | | National Project Officer-IOM | | |
| 3 | Mr. Phiev Khay | | National Project Officer-IOM | | |
| 4 | Mr. EK Sam OI | | Senior Project Assistant-IOM | | |
| 5 | Ms. LIM Vanntheary | | Project Assistant-IOM | | |
| 6 | Ms. JUNG Nadia | | IOM Cambodia Consultant-IOM |  |  |
| 7 | Mr. Michael Newbill, | | Deputy Chief of Mission - US Embassy |  | |
| 8 | Mr. Saroeun Sek | | Acting Director of International Justice Mission |  |  |
| | | | | | |
| | | | | | |
| | | | | | |



Regional Coordination Workshop on Safe Migration for Countries of Origin












Phnom Penh, Cambodia | 4-5 February 2020


| No. | Name | Nationality | Official Title and Organization | 5-Feb-20 |
|-----|--------------|-------------|---------------------------------|---|
| | លោក គឹម សុខ | KH | NCCT |  |
| | គុណ សុខី | KH | - |  |
| | លោក គឹម សុខី | KH | NCCT |  |
| | លោក គឹម សុខី | KH | NCCT |  |
| | លោក គឹម សុខី | KH | NCCT |  |
| | លោក គឹម សុខី | KH | NCCT |  |
| | លោក គឹម សុខី | KH | NCCT |  |
| | លោក គឹម សុខី | KH | NCCT |  |
| | លោក គឹម សុខី | KH | NCCT |  |
| | លោក គឹម សុខី | KH | NCCT |  |
| | លោក គឹម សុខី | KH | NCCT |  |
| | លោក គឹម សុខី | KH | NCCT |  |
| | លោក គឹម សុខី | KH | NCCT |  |
| | លោក គឹម សុខី | KH | NCCT |  |
| | លោក គឹម សុខី | KH | NCCT |  |
| | លោក គឹម សុខី | KH | NCCT |  |
| | លោក គឹម សុខី | KH | NCCT |  |
| | លោក គឹម សុខី | KH | NCCT |  |
| | លោក គឹម សុខី | KH | NCCT |  |



Regional Coordination Workshop on Safe Migration for Countries of Origin

Phnom Penh, Cambodia | 4-5 February 2020

| No. | Name | Nationality | Official Title and Organization | 4-Feb-20 | 5-Feb-20 |
|-----|-----------------------|-------------|--|---|----------|
| 1 | H.E Roeung Rithy Roth | | Ministry of Social Affairs, Veterans and Youth Rehabilitation |  | |
| 2 | Mr. Ouk Ravuth | | Ministry of Labor and Vocational training |  | |
| 3 | H.E Chiv Phally | | Director of Department of Anti-human and Juvenile Protection-Mol |  | |
| 4 | Mr. Oeum Sam Ath | | National Border Police-Mol |  | |
| 5 | H.E Chou Bun Eng | | Secretary of State, Permanence Vice-Chair of National Committee of Counter Trafficking |  | |
| 6 | H.E Pon Samkhan | | Secretary General of National Committee of Counter Trafficking |  | |
| 7 | H.E Yim Vireak | | Vice Secretary General of National Committee of Counter Trafficking |  | |
| | <i>KH-EL CHHAN RA</i> | <i>kh</i> | <i>NCCCT</i> |  | |
| | <i>15. KHUN SOMBA</i> | <i>kh</i> | <i>GNP</i> |  | |
| | <i>3. SA RAS</i> | <i>-</i> | <i>NCCCT</i> |  | |
| | <i>DRP Norech</i> | <i>-</i> | <i>NCCCT</i> |  | |
| | <i>Ramon UN</i> | <i>kh</i> | <i>NCCCT</i> | | |
| | <i>9. SA RAS</i> | <i>kh</i> | <i>NCC</i> | | |
| | <i>6. SA RAS</i> | <i>kh</i> | <i>NCC</i> | | |
| | <i>11. SA RAS</i> | <i>kh</i> | <i>NCCCT</i> | | |
| | <i>Kun Sombath</i> | <i>kh</i> | <i>NCCCT</i> | | |
| | <i>Seng data</i> | <i>kh</i> | <i>Deputy Director, Department of Employment and Promotion</i> | | |
| | | | <i>Chief - Anti-Human Trafficking</i> | | |



Regional Coordination Workshop on Safe Migration for Countries of Origin

Phnom Penh, Cambodia | 4-5 February 2020

| No. | Name | Nationality | Official Title and Organization | 4-Feb-20 | 5-Feb-20 |
|-----|---------------------|-------------|---------------------------------|--------------------|----------|
| | Matt Blomberg | AUST | Tronson Reuters Edu | <i>[Signature]</i> | |
| | Seng Sophea | Khmer | Translator | <i>[Signature]</i> | |
| | Orin Savanna | Khmer | Translator | <i>[Signature]</i> | |
| | Ph. Gen. YOUK SOKHA | | Deputy Commissioner Gen. CNP. | <i>[Signature]</i> | |
| | | | | | |
| | | | | | |
| | | | | | |
| | | | | | |
| | | | | | |
| | | | | | |
| | | | | | |
| | | | | | |
| | | | | | |